



អគ្គនាយកដ្ឋានគយនិងខេដ្ឋាករកម្ពុជា

ការអនុវត្តច្បាប់តាមព្រំដែន របស់អគ្គនាយកដ្ឋានគយនិងខេដ្ឋាករ

Refresher Seminar after the Judicial Symposium on Intellectual Property Right

09 December 2022, Video Conference



មាតិកា

១. រដ្ឋបាលគយកម្ពុជា
២. ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា
៣. ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា
៤. តួនាទីរដ្ឋបាលគយ
៥. ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាតាមព្រំដែន
៦. បញ្ហាប្រឈម



១. វិទ្យាបាលគយកម្ពុជា



រដ្ឋបាលគយកម្ពុជា

- ❑ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្កើតឡើងនៅឆ្នាំ១៩៥១
- ❑ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ❑ ចំនួនមន្ត្រីគយនិងរដ្ឋាករសរុប ១២៩៩ (ត្រឹមឆ្នាំ២០២២)
- ❑ អាសយដ្ឋាន៖ # ៦-៨ ផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
- ❑ សារអេឡិចត្រូនិច៖ info-pru@customs.gov.kh
- ❑ គេហទំព័រ៖ http://www.customs.gov.kh/en_gb/



ចក្ខុវិស័យ និងបេសកកម្ម


១. ចក្ខុវិស័យ÷

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានចក្ខុវិស័យក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជារដ្ឋបាលគយទំនើប ឈានមុខក្នុងការផ្តល់សេវា ដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកការពារសង្គម ប្រកបដោយចីរភាព និងប្រសិទ្ធភាព។



ចក្ខុវិស័យ និងបេសកកម្ម

២. បេសកកម្ម៖





រចនាសម្ព័ន្ធ អគ្គ

ថ្នាក់កណ្តាល

អគ្គនាយក

អគ្គនាយករង

ន. ហិរញ្ញវត្ថុ
និងបុគ្គលិក

ន. ផែនការនិង
បច្ចេកទេស

ន. របបគយ

ន. កិច្ចការ
ច្បាប់ និង
ទំនាក់ទំនងសា
ធារណៈ

ន. បង្ការនិងប
ង្ក្រាបបទ
ល្មើស

ន. រដ្ឋាករ

លេខាធិការដ្ឋាន

ន. សហ
ប្រតិបត្តិការ
គយអន្តរជាតិ

ន. បច្ចេកវិទ្យា
ព័ត៌មាន

ន. សវនកម្ម
គយ

ន. គ្រប់គ្រង
តំបន់រួចចន្ទ

ន. គ្រប់គ្រង
ការនាំចេញ

សាលាជាតិ
គយ

អង្គភាពគយនិងរដ្ឋាករមូលដ្ឋាន


អង្គភាពបំពេញបែបបទមូលដ្ឋាន៖ កំពង់ផែសមុទ្រ, កំពង់
ផែទន្លេ, អាកាសយានដ្ឋាន, ផែស្ទួត, ប្រៃសណីយ៍

សាខាគយនិងរដ្ឋាករតាមបណ្តាខេត្ត (២៤)

ការិ. គយនិងរដ្ឋាករតាមព្រំដែន



របាយការណ៍ស្តីពីការងារដែលបានបំពេញ






២. ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា



ប្រព័ន្ធកម្មសិទ្ធិបញ្ជានៅកម្ពុជា

- ក្រសួងពាណិជ្ជកម្ម៖ នាយកដ្ឋានកម្មសិទ្ធិបញ្ជា និងជាលេខាធិការដ្ឋាន នៃគណកម្មការជាតិកម្មសិទ្ធិបញ្ជា
- ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម
- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៖ នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល





៣. ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា



ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា

- ប្រទេសកម្ពុជាបានអនុម័តច្បាប់ការពារម្ចាស់កម្មសិទ្ធិបញ្ញា ប៉ាតង់ និង ពាណិជ្ជសញ្ញា
- ប៉ាតង់ និងពាណិជ្ជសញ្ញាត្រូវតែចុះបញ្ជី ខណៈដែលសិទ្ធិអ្នកនិពន្ធអាចត្រូវបានចុះបញ្ជីដោយស្ម័គ្រចិត្ត
- ប្រទេសកម្ពុជាប្រើប្រាស់ប្រព័ន្ធ “first-to-file” សម្រាប់ពាណិជ្ជសញ្ញា និងប៉ាតង់



ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ជា

- នាយកដ្ឋានកម្មសិទ្ធិបញ្ជា
- នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម
- នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល

ការសម្រប
សម្រួលសម្រាប់
ការដោះស្រាយ
ជម្លោះ

ការអនុវត្តច្បាប់
តាមព្រំដែន

- គីយ

ការអនុវត្តច្បាប់
ក្នុងប្រទេស

យន្តការដោះ
ស្រាយវិវាទ

- តុលាការ

- នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
- គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
- អគ្គនាយកដ្ឋានការពារអកប្រែប្រាស់ កិច្ចការប្រឹក្សាប្រជែង និងបង្ក្រាបការក្លែងបន្លំ



៤. តួនាទីរដ្ឋបាលគោល



តួនាទីរដ្ឋបាលគយ

- វិធានការត្រួតពិនិត្យតាមព្រំដែនគឺជាមធ្យោបាយមួយផ្សេងទៀតនៃការអនុវត្តកម្មសិទ្ធិបញ្ញា សម្រាប់ម្ចាស់ពាណិជ្ជសញ្ញា និងសិទ្ធិអ្នកនិពន្ធ
- រដ្ឋបាលគយនឹងផ្អាកការបញ្ចេញទំនិញពីគយក្នុងរយៈពេលកំណត់មួយ
- តាមរយៈសេចក្តីសម្រេចរបស់តុលាការ គយមានសិទ្ធិអំណាចក្នុងការបញ្ជាឱ្យបំផ្លាញទំនិញល្មើសកម្មសិទ្ធិបញ្ញា



តួនាទីរដ្ឋបាលគយ

- ម្ចាស់ពាណិជ្ជសញ្ញាដែលបានចុះបញ្ជីណាមួយ អាចដាក់ពាក្យស្នើសុំទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីផ្អាកការបញ្ចេញទំនិញពីគយដែលសង្ស័យថាជាទំនិញក្លែងក្លាយ ដោយបញ្ជាក់ថាគាត់ជាម្ចាស់ម៉ាកដែលបានចុះបញ្ជី
- អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងផ្អាកការបញ្ចេញទំនិញពីគយ។



៥. ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ជាក់តាមព្រំដែន



ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ជាក់តាមព្រំដែន

**នីតិវិធីនៃការព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយ
ចំពោះទំនិញនាំចេញ-នាំចូលស្មើសកម្មសិទ្ធិបញ្ជាក់**

ការព្យួរការបំពេញបែបបទបញ្ចេញទំនិញពី
គយ ដោយផ្អែកលើពាក្យស្នើសុំពីម្ចាស់ម៉ាក

ការព្យួរការបំពេញបែបបទបញ្ចេញទំនិញ
ពីគយ ដោយ Ex-officio



ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាតាមព្រំដែន

១. ដោយផ្អែកលើពាក្យស្នើសុំពីម្ចាស់ម៉ាក

ម្ចាស់កម្មសិទ្ធិបញ្ញាដែលបានចុះបញ្ជីស្របច្បាប់ ឬភ្នាក់ងារតំណាងស្របច្បាប់ អាចដាក់ពាក្យស្នើសុំទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យផ្អាកជាបណ្តោះអាសន្ននូវការបំពេញបែបបទបញ្ចេញទំនិញពីគយលើទំនិញសង្ស័យថាជាកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងម៉ាក ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលដោយបំពេញពាក្យស្នើសុំតាមទម្រង់ដែលកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។



ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាតាមព្រំដែន

ម្ចាស់កម្មសិទ្ធិបញ្ញា ឬតំណាង ត្រូវដាក់ពាក្យស្នើសុំទៅអង្គភាពកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមទម្រង់ដូចមានចែងក្នុងឧបសម្ព័ន្ធ១នៃសេចក្តីណែនាំនេះ ដោយត្រូវភ្ជាប់មកនូវសំណុំឯកសារដូចខាងក្រោម៖


- ក. ច្បាប់ចម្លងនៃវិញ្ញាបនបត្រចុះបញ្ជីម៉ាក ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
- ខ. ការរៀបរាប់ដ៏ល្អិតល្អន់ពីទំនិញដែលម៉ាករបស់វាត្រូវបានប្រើប្រាស់ ព្រមទាំងទំនិញគំរូដែលបានចុះបញ្ជីស្របច្បាប់ ប្រសិនបើមានសំណូមពរ
- គ. លិខិតថ្លែងបញ្ជាក់ពីហេតុផលជាមូលដ្ឋាន និងភស្តុតាងជាក់ស្តែងថាទំនិញទាំងនោះល្មើសកម្មសិទ្ធិបញ្ញា
- ឃ. ឯកសារបញ្ជាក់លក្ខណៈពិសេសដែលអាចវិនិច្ឆ័យភាពខុសគ្នារវាងទំនិញពិត និងក្លែងក្លាយ
- ង. លិខិតបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែន
- ច. លិខិតផ្ទេរសិទ្ធិពីម្ចាស់កម្មសិទ្ធិបញ្ញា ប្រសិនបើពាក្យស្នើសុំនោះត្រូវបានដាក់ដោយតំណាងដែលទទួលសិទ្ធិ



ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាតាមព្រំដែន

១. ដោយផ្អែកលើពាក្យស្នើសុំពីម្ចាស់ម៉ាក

- ម្ចាស់កម្មសិទ្ធិបញ្ញា ឬតំណាង ត្រូវបង់កម្រៃចំនួន ១,០០០,០០០៛ (មួយលានរៀល) នៅអង្គភាពកម្មសិទ្ធិបញ្ញា។





ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ជាតាមព្រំដែន

២. ដោយផ្អែកលើ Ex-Officio



៧ ថ្ងៃ ធ្វើការ



គយឃាត់ទំនិញសង្ស័យ

សំណើពីគយផ្តល់ព័ត៌មាន និងចូលរួមត្រួតពិនិត្យទំនិញ

ម្ចាស់ម៉ាកចូលរួម ត្រួតពិនិត្យទំនិញ

ករណីមានភស្តុតាងគ្រប់គ្រាន់ , បញ្ជូនករណីទៅតុលាការ

ករណីគ្មានភស្តុតាងគ្រប់គ្រាន់ , បន្តនីតិវិធីបញ្ចេញទំនិញ

ករណីម្ចាស់ម៉ាកមិនសហការ, គយបន្តនីតិវិធីបញ្ចេញទំនិញ





ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាតាមប្រាំជំន

- បន្ទាប់ពីព្យួរទុកការបំពេញបែបបទបញ្ចេញទំនិញពីគយតាមបញ្ញត្តិប្រការ ១០ ខាងលើនេះ មន្ត្រីគយនិងរដ្ឋាករ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅម្ចាស់ទំនិញ ឬតំណាង និងម្ចាស់កម្មសិទ្ធិបញ្ញា ឬតំណាងដើម្បីផ្តល់ ព័ត៌មាន ឬមកផ្ទៀងផ្ទាត់ទំនិញ ក្នុងរយៈពេលមិនលើសពី ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ។
- ក្នុងករណីមិនមានភស្តុតាងគ្រប់គ្រាន់បង្ហាញថាទំនិញនោះលើសកម្មសិទ្ធិ បញ្ញា នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយនឹងត្រូវអនុវត្តបន្តតាមបទ បញ្ញត្តិជាធរមាន។ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបាន លើកលែងពីការទទួលខុសត្រូវឬបន្ទុកនានា នៅពេលដែលសកម្មភាពទាំង នោះត្រូវបានអនុវត្តឡើងដោយសុចរិតភាព។



ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាតាមព្រំដែន

- ក្នុងករណីមានភស្តុតាងគ្រប់គ្រាន់បង្ហាញថាទំនិញនោះល្មើសកម្មសិទ្ធិបញ្ញា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចបន្តការព្យួរទុកការបំពេញបែប បទបញ្ជាទំនិញពីគយ ហើយម្ចាស់កម្មសិទ្ធិបញ្ញា ឬតំណាង មានរយៈ ពេល១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីផ្ដួចផ្ដើមដំណើរការដោះស្រាយវិវាទ ឬចំណាត់ការតាមផ្លូវតុលាការ ដោយត្រូវតម្កល់និមុត្តិធានាតាមការកំណត់ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
- ប្រសិនបើម្ចាស់កម្មសិទ្ធិបញ្ញា ឬតំណាង មិនផ្ដួចផ្ដើមដំណើរការដោះ ស្រាយវិវាទ ឬចំណាត់ការតាមផ្លូវតុលាការ នោះមន្ត្រីគយនិងរដ្ឋាករមាន សមត្ថកិច្ចត្រូវមានចំណាត់ការបន្តតាមផ្លូវតុលាការ។



Cambodia Customs Procedure in IPR Border Enforcement

៣. និមុត្តិធានា

- ម្ចាស់កម្មសិទ្ធិបញ្ញា ឬតំណាង ត្រូវតម្កល់និមុត្តិធានាមានតម្លៃស្មើនឹង ៣០% នៃតម្លៃទំនិញនាំចេញនាំចូល ឬករណីជាប្រភេទទំនិញឆាប់ខូច គុណភាព ម្ចាស់កម្មសិទ្ធិបញ្ញា ឬតំណាង ត្រូវតម្កល់និមុត្តិធានាបន្ថែម តាមស្ថានភាពជាក់ស្តែង ដើម្បីការពារការខាតបង់ដល់ម្ចាស់ទំនិញ ឬតំណាង និងអាជ្ញាធរមានសមត្ថកិច្ច នៅពេលអង្គភាពកម្មសិទ្ធិបញ្ញា ទទួលយកពាក្យស្នើសុំទៅចាត់ការ។
- ករណី Ex-Officio ម្ចាស់កម្មសិទ្ធិបញ្ញា ឬតំណាង ត្រូវតម្កល់និមុត្តិធានា នៅពេលរៀបចំដំណើរការនីតិវិធីតុលាការ



៦. បញ្ហាប្រឈម



បញ្ហាប្រឈម

១ អនុលោមភាពកម្មសិទ្ធិបញ្ញានៅមានកម្រិតទាប

១ ពុំមានប្រព័ន្ធកត់ត្រាកម្មសិទ្ធិបញ្ញា

១ កង្វះកិច្ចសហការរវាងម្ចាស់ម៉ាត់ និងអជ្ញាធរមានសមត្ថកិច្ច


១ ធនធានមនុស្សនៅមានកម្រិត

១ ការកំណត់អត្តសញ្ញាណទំនិញ

១ Parallel Imports



សូមអរគុណ !!!



អគារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា